

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2021

ទំនាក់ទំនង ៖ ជេននីហ្វី យ៉េរី (Jennifer Carey) មន្ត្រីទំនាក់ទំនងសហគមន៍ នៃនាយកដ្ឋានសាធារណការ, 562.500.9177, Jennifer.Carey@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**សាលាក្រុងឡងប៊ិច ផ្តល់ការគាំទ្របន្ថែមទៀត ដល់ធុរកិច្ចនៅ
មូលដ្ឋាន រួមជាមួយ ផ្លូវបើកទូលាយ លើរុក្ខវិធីអាត្មាដឹក ។**

ឡងប៊ិច, CA – ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ របស់សាលាក្រុងឡងប៊ិច ក្នុងការផ្តល់ការគាំទ្រ ពេលមាន COVID-19 ដល់ធុរកិច្ចនៅមូលដ្ឋាន, មានការតម្លើងស្តង់ ចាប់ផ្តើមធ្វើនៅទីតាំងផ្លូវបើកទូលាយ លើរុក្ខវិធីអាត្មាដឹក ដែលស្ថិតនៅចន្លោះផ្លូវអ៊ីស ក្លែប៊ិន ជ្រាយ និងផ្លូវអ៊ីស អាម៉ានដូ ជ្រាយ ដោយផ្តល់ទិវាល សម្រាប់ឱ្យធុរកិច្ចប្រើប្រាស់ ជាអាហារដ្ឋាន និងសេវាផ្សេងៗ ទៀត ដែលមានការអនុញ្ញាត ។

ចៅហ្វាយក្រុង រ៉ូបឺត ហ្គារសៀ (Robert Garcia) បានលើកឡើងថា «ជាការសំខាន់ ដែលយើងនៅបន្តធ្វើ គ្រប់យ៉ាង តាមដែលយើងអាចធ្វើទៅបាន ដើម្បីគាំទ្រដល់ធុរកិច្ច នៅមូលដ្ឋាន ដើម្បីឱ្យសេដ្ឋកិច្ចរបស់យើងនឹងត្រឡប់មកឡើងវិញ កាន់តែប្រសើរឡើង នៅពេលយើងយកឈ្នះលើ COVID-19 បាន» ។ «ការពង្រីកកម្មវិធីផ្លូវបើកទូលាយរបស់យើង អនុញ្ញាតឱ្យយើងសហការគ្នាជាមួយសហគមន៍របស់យើង ដើម្បីផ្តល់មធ្យោបាយមានសុវត្ថិភាព ក្នុងការរក្សាធុរកិច្ច ឱ្យបន្តលូតលាស់ទៅបាន ។»

ចរាចរណ៍យានជំនិះ ត្រូវបានដាក់កំហិត ជាបណ្តោះអាសន្ន ឱ្យបើកបរត្រឹមតែ មួយខ្សែ ក្នុងមួយទិស នៅរុក្ខវិធីអាត្មាដឹក នៅចន្លោះផ្លូវអ៊ីស ក្លែប៊ិន ជ្រាយ និង ផ្លូវអ៊ីស អាម៉ានដូ ជ្រាយ ដើម្បីសម្រួលទៅតាម ទីតាំងផ្លូវបើកទូលាយ ។ ធុរកិច្ចនឹងប្រើប្រាស់ ចិញ្ចឹមផ្លូវ នៅប៉ែកខាងកើតនៃរុក្ខវិធីអាត្មាដឹក ដើម្បីពង្រីកបរិវេណធុរកិច្ច ។ ប៉ែកខាងលិច នៃរុក្ខវិធីអាត្មាដឹក នឹងមានមុំទីតាំងចំណត ដើម្បីបង្កើនលំហូរចំណត ថែមទៀត ។ ការតម្លើងស្តង់ ក្រោមកម្មវិធីផ្លូវបើកទូលាយ ត្រូវបានរំពឹងថា នឹងបញ្ចប់ នៅពាក់កណ្តាលសប្តាហ៍បន្ទាប់ បង្ការការយឺតយ៉ាវដោយសារអាកាសធាតុ ។

កម្មវិធីផ្លូវបើកទូលាយ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាក្រុងឡងប៊ិច នៅខែមិថុនា ឆ្នាំ 2020 ជាកិច្ចឆ្លើយតបនឹង បទបញ្ជាសុខាភិបាល របស់រដ្ឋ ដែលកំណត់ឱ្យបិទដំណើរការ អាហារដ្ឋាន និងសេវាផ្សេងៗ ទៀត ព្រមទាំង ឧស្សាហកម្មនានា នៅក្នុងបរិបទអគារ ដោយសារតែ COVID-19 ។ មកទល់បច្ចុប្បន្ននេះ ទីតាំងស្តង់តាមឧទ្យាន ជាង 100 ត្រូវបានតម្លើង នៅទូទាំងទីក្រុង ។ ធុរកិច្ចដែលមានចំណាប់អារម្មណ៍ចង់ប្រតិបត្តិការ នៅស្តង់បណ្តោះអាសន្ននៅតាមឧទ្យាន ឬនៅទីធ្លាអាហារដ្ឋាន តាមចិញ្ចឹមផ្លូវអាចដាក់ [ពាក្យស្នើសុំស្តង់តាមឧទ្យាន បាន](#) ។ ព័ត៌មានលំអិតអំពីរបៀបចូលរួម ក៏អាចរកបាននៅលើ [គេហទំព័រធុរកិច្ចលើផ្លូវបើកទូលាយ ផងដែរ](#) ។

អាស អូស្តិន (Al Austin) សមាជិកក្រុមប្រឹក្សាក្រុងឡងប៊ិច បាននិយាយថា «ខ្ញុំរីករាយណាស់ ដែលបានឃើញ កម្មវិធីផ្លូវបើកទូលាយ ពង្រីកថែមទៀត ហើយអនុញ្ញាតឱ្យ ធុរកិច្ចនៅលើក្រវិចី អាត្លង់ទិក អាចប្រើប្រាស់ទីធ្លាសាធារណៈ ដើម្បីបើកដំណើរការ និងបម្រើសេវា ជូនសហគមន៍ របស់យើង ។» «យើងនឹងបន្តស្វែងរក មធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីកែលំអ សុវត្ថិភាព ហើយជួយធុរកិច្ចខ្នាតតូចរបស់យើង ក្នុងពេលជាមួយគ្នាបាន ។»

ប្រជាពលរដ្ឋ និងធុរកិច្ច នៅក្បែរខាង ត្រូវបានជូនដំណឹង អំពីគម្រោងនេះ តាមរយៈគ្រឿងក្បួន នៅទ្វារចូលផ្ទះ និងខិតបណ្ណ ។ កិច្ចប្រជុំសហគមន៍ ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីប្រមូល ព័ត៌មានត្រឡប់ ពីប្រជាពលរដ្ឋ និងម្ចាស់ធុរកិច្ច ។

ទីតាំងកម្មវិធីផ្លូវបើកទូលាយ លើក្រវិចីអាត្លង់ទិក នឹងបន្ត រហូតទាល់តែលែងតម្រូវឱ្យមាន សេវាផ្តល់នៅទីវាល ដោយរក្សាកម្លាតរាងកាយទៀត ។ ទីតាំងនេះនឹងត្រូវវាយតម្លៃ ជារៀងរាល់ពី រសប្តាហ៍ម្តង ដើម្បីធ្វើការតាមដាន ជាបន្ត លើផលជះ ចំពោះចរាចរណ៍ និងសុវត្ថិភាពសាធារណៈ ។ អាចត្រូវការ ការកែខែ តាមអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយ ក្នុងអំឡុង ពេលគម្រោងសាកល្បងនេះ ។

អំពីសាលាក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 470,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និង ថ្លៃប្រឌិតថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូររបស់នៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេល ដែលរក្សាបាននូវលក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នាផ្តុំគ្នានៅតាម បណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិច ជាទីតាំងនៃសារមន្ទីរ និងមហោស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌលសាលារៀនដែលត្រូវបានគេវាយតម្លៃខ្ពស់, អាកាសយាន ដ្ឋានឡងប៊ិច និងកំពង់ផែឡងប៊ិច។ ទីក្រុង ក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវ បានគេវាយតម្លៃខ្ពស់, មានកន្លែងកសិដ្ឋានចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពីរកន្លែង, មន្ទីរពេទ្យប្រាំ កន្លែង, ទីវាលហ្វឹកហាត់វាយកូនហ្គោលប្រាំ កន្លែង, សួនច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្តជាច្រើនកន្លែង, និងគន្លងផ្លូវជិះកង់។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូម តាម @LongBeachCity នៅលើបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មានថ្មីៗ ចុងក្រោយបំផុត ៖ Facebook, Twitter, Instagram និង YouTube ។

អំពីសាធារណការ

នាយកដ្ឋានសាធារណការ ឡងប៊ិច ខិតខំធ្វើប្រតិបត្តិការ ថែរក្សា និងលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធដឹកជញ្ជូន ព្រមទាំង រក្សាការមើលថែទាំ ទេសភាពទីក្រុង ដោយមានសេវាប្រមូលសំណល់ និងកែច្នៃឡើងវិញ យ៉ាងសកម្ម ដែលបម្រើជូន ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ពាណិជ្ជកម្ម ច្រើនជាង 120,000 នាក់ ។ នាយកដ្ឋាននេះផ្តល់ សេវាសហគមន៍ជាច្រើន រួមទាំង សេវាជួសជុលស្តារនិងថែទាំទូទៅលើផ្លូវរថ្នល់ ដើមឈើ ចិញ្ចឹមថ្នល់ និងរចនាសម្ព័ន្ធទីក្រុង។ សាធារណការ ក៏ផ្តល់សេវាគាំទ្រ ពេលមានអាសន្ន នៅទូទាំងទីក្រុងផងដែរ ។

សូមចូលមើលគេហទំព័រ <http://longbeach.gov/pw/>, ចុច like យើងខ្ញុំ នៅលើ [Facebook](#), និង
តាមយើងខ្ញុំ នៅលើ [Twitter](#) និង [Instagram](#)។

#